

Quarterly Report on HIV/AIDS and HCV-HIV Co-Infection

សរុបចំនួនខេត្ត-ក្រុង (Total Provinces/Cities)		25				
សរុបចំនួនសេវាព្យាបាល (Total Pre-ART/ART sites)		68 (Pediatric = 41)				
ឆ្នាំ (Year) 2018		ត្រីមាសទី (Quarter)		4		
ប្រភេទ (Category)		អាយុ Age	ភេទ (Sex)		សរុប Total	
			ប្រុស Male	ស្រី Female		
ចំនួនអ្នកជំងឺសកម្មទាំងអស់ទទួលបានការព្យាបាលរហូតដល់ចុងត្រីមាសមុន (Number of All active patients at the end of preceding quarter)	អ្នកជំងឺសកម្ម Pre-ART ទាំងអស់ (Active Pre-ART)	0 - 14	49	84	133	
		>14	140	118	258	
	អ្នកជំងឺសកម្ម ART ទាំងអស់ (Active ART)	0 - 14	1558	1463	3,021	
		>14	25,944	30,209	56,153	
សរុប Total			27,691	31,874	59,565	
ចំនួនអ្នកជំងឺថ្មីដែលបានចុះឈ្មោះទទួលបានការព្យាបាលក្នុងត្រីមាសនេះ (Number of New patients registered during this quarter)		0 - 14	8	20	28	
		>14	540	315	855	
		សរុប Total	548	335	883	
ចំនួនអ្នកជំងឺ Pre-ART ដែលបានធ្វើតេស្តរកមេរោគអេដស៍សារឡើងវិញក្នុងត្រីមាសនេះ (Number of Pre-ART patients Re-Tested for HIV during this quarter)		0 - 14	0	2	2	
		>14	194	137	331	
ចំនួនអ្នកជំងឺដែលបោះបង់សេវាហើយត្រឡប់មកវិញក្នុងត្រីមាសនេះ (Number of Lost to Follow Up patients who return in this quarter)	អ្នកជំងឺ Pre-ART (Pre-ART patients)	0 - 14	0	0	0	
		>14	5	6	11	
	អ្នកជំងឺ ART (ART patients)	0 - 14	2	0	2	
		>14	53	56	109	
សរុប Total			60	62	122	
ចំនួនអ្នកជំងឺចាប់ផ្តើមព្យាបាលដោយឱសថ ARV នៅក្នុងត្រីមាសនេះ (Number of patients newly started ART during this quarter)		0 - 14	9	22	31	
		>14	562	318	880	
		សរុប Total	571	340	911	
ចំនួនអ្នកជំងឺដែលបានបញ្ជូនចូល នៅក្នុងត្រីមាសនេះ (Number of Patients transferred in during this quarter)		0 - 14	5	5	10	
		>14	158	201	359	
		សរុប Total	163	206	369	
ចំនួនអ្នកជំងឺដែលចាកចេញពីការព្យាបាលក្នុងត្រីមាសនេះ (Number of patients who left Care during quarter)	លទ្ធផលតេស្តសារឡើងវិញ អវិជ្ជមាន (HIV Re-Tested Negative)		0 - 14	0	0	0
			>14	0	0	0
	បញ្ជូនចេញ (Transferred Out)		0 - 14	21	39	60
			>14	153	171	324
	លះបង់ការព្យាបាល (Lost to Follow Up)	អ្នកជំងឺ Pre-ART (Pre-ART patients)	0 - 14	0	1	1
			>14	25	20	45
		អ្នកជំងឺ ART (ART patients)	0 - 14	13	5	18
			>14	221	221	442
	ស្លាប់ (Died)	អ្នកជំងឺ Pre-ART (Pre-ART patients)	0 - 14	1	0	1
			>14	9	7	16
		អ្នកជំងឺ ART (ART patients)	0 - 14	1	2	3
			>14	101	91	192
សរុបអ្នកជំងឺដែលចាកចេញពីការព្យាបាលទាំងអស់			545	557	1102	

ចំនួនអ្នកជំងឺសកម្មទាំងអស់ដែលកំពុងទទួលបានការព្យាបាលរហូតដល់ចុងត្រីមាសនេះ (Number of All active patients at the end of this quarter)	អ្នកជំងឺសកម្ម Pre-ART ទាំងអស់ (Active Pre-ART)	0 - 14	47	81	128
		>14	89	94	183
	អ្នកជំងឺសកម្ម ART ទាំងអស់ (Active ART)	0 - 14	1,539	1,444	2,983
		>14	26,242	30,301	56,543
	សរុប Total			27,917	31,920

G

ចំនួនអ្នកជំងឺទាំងអស់ដែលទទួលបានការអប់រំអំពីការបង្ការជំងឺមាន ក្នុងត្រីមាសនេះ (Number of patients receiving education on positive prevention during this quarter)	0 - 14	3	6	9
	>14	3,412	3,461	6,873

ចំនួនអ្នកជំងឺដែលបានពិនិត្យស្ថានភាពរោគសញ្ញាជំងឺរបេង ក្នុងត្រីមាសនេះ (Number of patients who have been screened for TB Symptom during this quarter)	0 - 14	មាន (+)	0	0	0
		គ្មាន (-)	0	1	1
	>14	មាន (+)	96	87	183
		គ្មាន (-)	5,422	6,175	11,597

ចំនួនអ្នកជំងឺដែលបានចាប់ផ្តើមព្យាបាលបង្ការដោយ INH (Started IPT) ក្នុងត្រីមាសនេះ (Total Number of Patients who started IPT during this quarter)	0 - 14	6	6	12
	>14	633	1,215	1,848

ចំនួនអ្នកជំងឺដែលបានធ្វើរោគវិនិច្ឆ័យថា មានកើតរបេង ក្នុងត្រីមាសនេះ (Number of active patients who diagnosed TB (BK+/-, EP) during this quarter)	0 - 14	0	0	0
	>14	86	51	137

ចំនួនអ្នកជំងឺដែលបានចាប់ផ្តើមព្យាបាលជំងឺរបេង ក្នុងត្រីមាសនេះ (Number of active patients who started TB Treatment during this quarter)	0 - 14	0	0	0
	>14	35	24	59

ចំនួនអ្នកជំងឺរបេង-អេដស៍ ដែលចាប់ផ្តើមព្យាបាលដោយ Cotrimoxazole (CPT) នៅក្នុងត្រីមាសនេះ (Number of TB-HIV patients who Started Cotrimoxazole during this quarter)	0 - 14	9	14	23
	>14	121	98	219

ចំនួនស្ត្រីកំពុងព្យាបាលមានផ្ទៃពោះក្នុងត្រីមាសនេះ (Number of women on Care got pregnant during this quarter.)	មានផ្ទៃពោះ មុនមកទទួលបានការព្យាបាល	13	13
	កំពុងទទួលបានការព្យាបាលមានផ្ទៃពោះ	103	103

ចំនួនស្ត្រីមានផ្ទៃពោះដែលបានរាយការណ៍ថា (Number of pregnan women reported)	វិល្លុត (Spontaneous abortion)	4	4
	វិល្លុត (Induced abortion)	7	7

* គ្លីនិកឈូកស ២ បានបញ្ឈប់សកម្មភាពពិនិត្យ និងព្យាបាលជំងឺ ចាប់ពីដើមត្រីមាសទី ២ ឆ្នាំ ២០១៨ នេះ ដោយត្រូវចូលរួមជាមួយគ្លីនិកឈូកស ១ វិញ

* Chhouk Sar 2 clinic has stopped its treatment activities from the beginning of the second quarter of 2018, but joining in Chhouk Sar 1

ប្រភេទ (Category)	វិជ្ជមាន (Positive)	អាយុ Age	ភេទ (Sex)		សរុប Total
			ប្រុស Male	ស្រី Female	
ចំនួនអ្នកជំងឺដែលបានធ្វើ Anti-HCV Test ក្នុងត្រីមាសនេះ (Number of Patients tested for Anti-HCV during this quarter)	វិជ្ជមាន (Positive)	0 - 14	0	0	0
		> 14	145	143	288
	អវិជ្ជមាន (Negative)	0 - 14	51	49	100
		> 14	6,031	8,116	14,147
ចំនួនអ្នកជំងឺដែលបានធ្វើ HCV Viral Load (Baseline) ក្នុងត្រីមាសនេះ (Number of Patients tested for HCV Viral Load during this quarter)	មានលទ្ធផល Undetectable	0 - 14	0	0	0
		> 14	44	60	104
	មានលទ្ធផល Detectable	0 - 14	2	0	2
		> 14	85	90	175
	រង់ចាំលទ្ធផល	0 - 14	0	0	0
		> 14	44	40	84
សរុប			175	190	365
ចំនួនអ្នកជំងឺដែលបានចាប់ផ្តើមទទួលការព្យាបាល HCV ក្នុងត្រីមាសនេះ (Number of Patients Start HCV Treatment during this quarter)	ចាប់ផ្តើមព្យាបាលថ្មី	0 - 14	0	0	0
		> 14	69	69	138
	ចាប់ផ្តើមព្យាបាលបន្ទាប់ពីបរាជ័យ	0 - 14	0	0	0
		> 14	0	0	0
ចំនួនអ្នកជំងឺដែលបានបញ្ចប់ការព្យាបាល HCV ក្នុងត្រីមាសនេះ (Number of Patients Completed HCV Treatment during this quarter)		0 - 14	0	0	0
		> 14	55	70	125
ចំនួនអ្នកជំងឺដែលបានធ្វើ HCV Viral Load ក្រោយពេលបញ្ចប់ការព្យាបាល ១២ សប្តាហ៍ (SVR-12) (Number of patient tested for HCV Viral Load after 12 weeks of completed treatment)	មានលទ្ធផល Undetectable	0 - 14	0	0	0
		> 14	9	9	18
	មានលទ្ធផល Detectable	0 - 14	0	0	0
		> 14	0	0	0
	រង់ចាំលទ្ធផល	0 - 14	0	0	0
		> 14	7	5	12
សរុប			16	14	30

Phnom Penh, ២១ January 2019

Seen and Approved
NCHADS Director

Dr. Ly Penh Sun

Phnom Penh, ២១ January 2019

Checked by
Chief of Technical Bureau

Dr. Samreth Sovannarith

Phnom Penh, ២១ January 2019

Prepared by
Data Management Officer

Mr. Chea Chamnan